



ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា

Cambodia Public Debt Statistical Bulletin



លេខ ២៥ - Vol. 25



ទិន្នន័យត្រឹមដំណាច់ឆ្នាំ២០២៤ - Data as of Year-end 2024
រាជធានីភ្នំពេញ, ខែកុម្ភៈ ឆ្នាំ២០២៥ / Phnom Penh, February 2025

អារម្ភកថា



ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ។ ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍៖

- ១) ក្របខ័ណ្ឌគតិយុត្ត, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ,
- ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។

ជាក់ស្តែង, រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវ វិធានការជាយុទ្ធសាស្ត្រនានាដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈជាបន្តបន្ទាប់ ជាពិសេសគោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖

- ១) ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន;
- ២) ខ្ចីឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ;
- ៣) ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម;
- ៤) ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងសុក្រិស្តភាពខ្ពស់បំផុត; និង
- ៥) ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំង៥ ខាងលើ, ការផ្លាស់ប្តូរឆ្នាំគោលថ្មីនៃគណនេយ្យជាតិឆ្នាំ២០១៤ បាននិងកំពុងធ្វើឱ្យសមត្ថភាពខ្ចីរបស់កម្ពុជាកើនខ្ពស់ជាងមុន ដែលផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលអាចកៀរគរហិរញ្ញប្បទានពីការខ្ចីបានច្រើនបន្ថែមទៀត សម្រាប់យកមកបំពេញតម្រូវការវិនិយោគសាធារណៈក្នុងវិស័យអាទិភាពនានា សំដៅរួមចំណែកល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងគោលបំណងបន្តលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងបំណុលសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំព្រឹត្តិបត្រស្តីពីបំណុលសាធារណៈកម្ពុជា និងបោះពុម្ពផ្សាយនៅចែកជូនស្ថាប័ននីតិបញ្ញត្តិ, ក្រសួងស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, គ្រឹះស្ថានអប់រំ, ដៃគូអភិវឌ្ឍ, និងអង្គការក្រៅរដ្ឋាភិបាលនានាដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង ចំនួន ២៤ លើក រួមមកហើយ ក្នុងនោះ ប្រចាំឆមាស ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ និងប្រចាំត្រីមាស ពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន ព្រមទាំងបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសាធារណជនអាចទាញយកបានតាមរយៈ៖ <http://mef.gov.kh/public-debt-bulletin.html> ឬ នៅលើគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល តាមរយៈ៖ <https://gdicdm.mef.gov.kh/en/cat/documents-and-publications/bulletins> ឬ តាមរយៈ QR Code នៅលើគម្របសៀវភៅព្រឹត្តិបត្រនេះ។

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំត្រីមាសនេះ ត្រូវបានរៀបរៀងឡើង ជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដោយអនុលោមតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា និងឧត្តមានវត្តមានជាអន្តរជាតិ ដែលមានវិសាលភាពគ្របដណ្តប់លើទិន្នន័យស្តីពីបំណុលរបស់រដ្ឋប៉ុណ្ណោះ រួមមាន៖ ១) បំណុលសាធារណៈក្រៅប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការផ្តល់ឥណទានរបស់រដ្ឋ ហើយ **មិនមានវិសាលភាពគ្របដណ្តប់លើបំណុលរបស់វិស័យឯកជនទេ**។ ព្រឹត្តិបត្រនេះ ត្រូវបានបែងចែកជា ២ ផ្នែក គឺ៖ **ផ្នែកទី១** សេចក្តីសង្ខេប និង**ផ្នែកទី២** ព័ត៌មាន/ទិន្នន័យលម្អិត ហើយបែងចែកទិន្នន័យជា ៥ ក្រុម គឺ៖ ១) សន្និធិបំណុល, ២) ការចុះកិច្ចព្រមព្រៀងឥណទាន, ៣) ការបោះផ្សាយលក់មូលបត្ររដ្ឋ, ៤) ការដកសាច់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ជូនឥណទាយក និងការប្រមូលពីឥណទាយិក ក្រោមក្របខ័ណ្ឌនៃការផ្តល់ឥណទានរបស់រដ្ឋ) ព្រមទាំងចាត់ចំណាត់ប្រភេទទៅតាម៖ ឥណទាយក/ឥណទាយិក, រូបិយប័ណ្ណ, និងវិស័យ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ ក៏ដូចជាតួអង្គពាក់ព័ន្ធដទៃទៀត នឹងយកព័ត៌មាន/ទិន្នន័យដែលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅប្រើប្រាស់ ឬវិភាគ ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់ ជៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជនមានការភ័ន្តច្រឡំអំពីស្ថានភាពបំណុលសាធារណៈជាក់ស្តែងរបស់កម្ពុជា។ ក្នុងករណីមានចម្ងល់ ឬសំណួរពាក់ព័ន្ធផ្សេងៗ សូមទាក់ទងមកកាន់ក្រុមការងារបច្ចេកទេស តាមរយៈអ៊ីម៉ែល ddm@mef.gov.kh។

ជាទីបញ្ចប់, ខ្ញុំមានជំនឿថា ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ ២៥ នេះ នឹងនៅតែបន្តទទួលបាននូវការគាំទ្រពីសំណាក់អ្នកអានទាំងឡាយ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមស្វាគមន៍នូវរាល់មតិយោបល់ស្ថាបនា ដើម្បីបន្តកែលម្អព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈលេខក្រោយៗ ឱ្យកាន់តែប្រសើរថែមទៀត។

ថ្ងៃព្រហស្បតិ៍ ១កើត ខែ ស៊ីហ្គុង ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២៥

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ



(Handwritten signature in blue ink)

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

មាតិកា

Table of Contents

ទំព័រ / Page

ផ្នែកទី១៖ សេចក្តីសង្ខេប / Part I: Executive Summary

ស្ថានភាពបំណុលសាធារណៈ ត្រឹមដំណាច់ឆ្នាំ២០២៤ /	9
Public Debt Situation as of Year-end 2024	1

ផ្នែកទី២៖ ព័ត៌មាន/ទិន្នន័យលម្អិត / Part II: Detailed Information/Data

ជំពូក ១៖ ព័ត៌មានទូទៅ / Chapter 1: General Information

ក- ពាក្យបំព្រួញ / A- Acronyms and Abbreviations.....	៧ / 7
ខ- វិសាលភាព / B- Coverage.....	៧ / 7
គ- ក្រុម និងចំណាត់ប្រភេទទិន្នន័យ / C- Grouping and Classification.....	៧ / 7
ឃ- ប្រភពទិន្នន័យ / D- Sources.....	៨ / 8
ង- ការប្តូររូបិយប័ណ្ណ / E- Currency Conversion.....	៨ / 8
ច- គោលនយោបាយក្នុងការកែតម្រូវទិន្នន័យ / F- Revision Policy.....	៨ / 8
ឆ- ការបោះផ្សាយ / G- Frequency and Time Lag	៨ / 8
ជ- និយមន័យ / H- Definitions.....	៩ / 9

ជំពូក ២៖ តារាងស្ថិតិ / Chapter 2: Statistical Tables

តារាងទី១៖ អត្រាប្តូរប្រាក់ / Table 1: Exchange Rates	១៣ / 13
តារាងទី២៖ សូចនាករថ្លៃ និងហានិភ័យបំណុល / Table 2: Cost – Debt Risk Indicators	១៤ / 14

២.១៖ បំណុលសាធារណៈក្រៅប្រទេស / 2.1: Public External Debt

តារាងទី៣៖ សន្និធិបំណុល / Table 3: Debt Stock	១៥ / 15
តារាងទី៤៖ ការចុះកិច្ចព្រមព្រៀងឥណទាន / Table 4: Loan Signed	១៦ / 16
តារាងទី៥៖ ការដកសាច់ប្រាក់ / Table 5: Disbursement.....	១៧ / 17
តារាងទី៦៖ ការទូទាត់សេវាបំណុល / Table 6: Debt Service Payment	១៨ / 18

២.២៖ បំណុលសាធារណៈក្នុងប្រទេស / 2.2: Public Domestic Debt

តារាងទី៧៖ បំណុលសាធារណៈក្នុងប្រទេស / Table 7: Public Domestic Debt.....	១៩ / 19
--	---------

២.៣៖ ការផ្តល់ឥណទានរបស់រដ្ឋ / 2.3: Government Lending

តារាងទី៨៖ ការផ្តល់ឥណទានរបស់រដ្ឋ / Table 8: Government Lending	២០ / 20
---	---------

២.៤៖ ការព្យាករ / 2.4: Projections

តារាងទី៩៖ ព្យាករណ៍ការទូទាត់សេវាបំណុលក្រៅប្រទេសប្រចាំខែ តាមរូបិយប័ណ្ណ ក្នុងឆ្នាំ២០២៥ /	២១
Table 9: Projections of Monthly External Debt Service Payment by Currency in 2025	21
តារាងទី១០៖ ព្យាករណ៍បំណុលសាធារណៈក្រៅប្រទេស /	២២
Table 10: Projections of Public External Debt	22

ជំពូក ៣៖ ក្រាហ្វ / Chapter 3: Graphs

ក្រាហ្វទី១៖ ការវិភាគជីវភាពបំណុល / Graph 1: Debt Sustainability Analysis (DSA)	២៣ / 23
ក្រាហ្វទី២៖ ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំឆ្នាំដោយផ្អែកលើសន្និធិបំណុលត្រឹមដំណាច់ឆ្នាំ២០២៤.....	២៤
Graph 2: Redemption Profile based on Debt Stock as of Year-end 2024	24
ក្រាហ្វទី៣៖ ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែសម្រាប់ឆ្នាំ២០២៥-២០៣៩ /	២៥
Graph 3: Projections of Monthly Debt Service Payment for 2025-2039	25

ផ្នែកទី ១

សេចក្តីសង្ខេប

Part I

Executive Summary

<https://t.me/economyfinance>

ស្ថានភាពបំណុលសាធារណៈកម្ពុជា ត្រឹមដំណាច់ឆ្នាំ២០២៤

Cambodia's Public Debt Situation as of Year-end 2024

I. បំណុលសាធារណៈ

1.1 សន្និធិបំណុល

ដោយគិតទាំងបំណុលមរតក, ត្រឹមដំណាច់ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបមានចំនួន **១២,០៣ ប៊ីលានដុល្លារអាមេរិក** ក្នុងនោះ៖ **៩៩%** ត្រូវនឹងប្រមាណ **១១,៩២ ប៊ីលានដុល្លារអាមេរិក** ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ **៦២%** និងក្របខ័ណ្ឌពហុភាគីប្រមាណ **៣៨%**) និង **១%** ត្រូវនឹងប្រមាណ **១១៥ លានដុល្លារអាមេរិក** ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះរួមមាន៖ **៤៩%** ជាដុល្លារអាមេរិក, **១៨%** ជាអេសដេអ៊ី, **១០%** ជាយ៉េនជប៉ុន, **១០%** ជាយ៉ាន់ចិន, **៨%** ជាអឺរ៉ូ, និង **៥%** ទៀត ជាប្រភេទរូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។

1.2 ការចុះកិច្ចព្រមព្រៀងឥណទាន

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបមានចំនួន **៧៦៣,៨៣ លានដុល្លារអាមេរិក** សមមូលនឹង **៥៨២,៧៧ លានអេសដេអ៊ី**។ ជារួម នៅក្នុងឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបមានចំនួន **១ ៧៩៥,៨៤ លានដុល្លារអាមេរិក** សមមូលនឹង **១ ៣៧០,១៦ លានអេសដេអ៊ី** ស្មើនឹងប្រមាណ **៨១%** នៃពិធានដែលច្បាប់អនុញ្ញាត (**១ ៧០០ លានអេសដេអ៊ី**) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី **៣៩%** និងក្របខ័ណ្ឌពហុភាគី **៦១%**។ បើធៀបនឹងឆ្នាំ២០២៣ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆ្នាំ២០២៤ នេះ មានការកើនឡើងប្រមាណ **២%**។

ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ **៤៥%**។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ

I. Public Debt

1.1 Debt Stock

As of Year-end 2024, including the old debt, the Royal Government of Cambodia (RGC) has a total public debt stock of **USD 12.03 billion** in which **99%** or **USD 11.92 billion** is public external debt (comprising of **62%** from Bilateral Development Partners - DPs and **38%** from Multilateral DPs) and **1%** or **USD 115 million** is public domestic debt. The composition of the public debt stock is comprised of **USD 49%**, **SDR 18%**, **JPY 10%**, **CNY 10%**, **EUR 8%**, and local and other currencies **5%**.

1.2 Loan Signed

In Q4 2024, the RGC has signed new concessional loans with DPs in the total amount of **USD 763.83 million** equivalent to **SDR 582.77 million**. Overall, in 2024, the RGC has signed new concessional loans with DPs in total amount of **USD 1,795.84 million** equivalent to **SDR 1,370.16 million**, accounting for **81%** of the ceiling permitted by Law (**SDR 1,700 million**) of which **39%** is signed with Bilateral DPs and **61%** is signed with Multilateral DPs. The loan signed in 2024 increased by approximately **2%** compared to 2023.

Overall, all the loans are highly concessional with an average grant element of around **45%**. The purpose of these new signed loan is to finance public

គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់ រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈ ពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

1.3 ការបោះផ្សាយលក់មូលបត្ររដ្ឋ

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបមានចំនួន **១៦ ប៊ីលាន រៀល** ត្រូវនឹងប្រមាណ **៣,៩៨ លានដុល្លារអាមេរិក** ។

ជារួម, នៅក្នុងឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានបោះ ផ្សាយលក់មូលបត្ររដ្ឋ សរុបមានចំនួន **៣០១,៣០ ប៊ីលានរៀល** សមមូលនឹង **៧៤,៨៦ លានដុល្លារអាមេរិក** ត្រូវនឹងប្រមាណ **៦៨%** នៃទំហំសរុបដែលច្បាប់អនុញ្ញាត (**៤៤០ ប៊ីលាន រៀល**) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈសំដៅ លើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

1.4 ការដកសាច់ប្រាក់

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដក សាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀង កន្លងមក សរុបមានចំនួន **៦៦៨,៦៩ លានដុល្លារអាមេរិក**។ ជារួម, នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់សរុប មានចំនួន **១,៥១ ប៊ីលានដុល្លារអាមេរិក** ក្នុងនោះ៖ ក្របខ័ណ្ឌ ទ្វេភាគី មានប្រមាណ **៤៩%** និងក្របខ័ណ្ឌពហុភាគីមានប្រមាណ **៥១%**។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែង ទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ **៦៧%** និងវិស័យអាទិភាពចំពោះមុខ ផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) **៣៣%**។

ដោយឡែក, បើធៀបនឹងឆ្នាំ២០២៣ ការដកសាច់ប្រាក់ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ នេះ មានការថយចុះប្រមាណ **១%**។

1.5 ការទូទាត់សេវាបំណុល

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបាន ទូទាត់សេវាបំណុលសរុបមានចំនួន **៩១,៩៩ លានដុល្លារ អាមេរិក**។ ជារួម, នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានទូទាត់ សេវាបំណុល សរុបមានចំនួន **៥៥៨,៧៧ លានដុល្លារអាមេរិក** រួមមាន៖ ១) ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមាន

investment projects in the priority sectors that support long-term sustainable economic growth and increase economic productivity/production.

1.3 Government Securities Issuance

In Q4 2024, the RGC has issued government securities in the total amount of **KHR 16 billion**, equivalent to **USD 3.98 million**.

Overall, in 2024, the RGC has issued government securities in the total amount of **KHR 301.30 billion**, equivalent to **USD 74.86 million** accounting for **68%** of the ceiling permitted by law (**KHR 440 billion**) for financing supports to the public investments for economic and productivity.

1.4 Disbursement

In Q4 2024, the RGC has disbursed **USD 668.69 million** from the existing concessional loans. Overall, in 2024, the RGC has disbursed **USD 1.51 billion** from existing concessional loans of which: **49%** is from Bilateral DPs and **51%** is from Multilateral DPs. **67%** of disbursed amount is used for infrastructure and **33%** for other priority sectors (non-infrastructure).

The actual disbursement in 2024 decreased by approximately **1%** compared to 2023.

1.5 Debt Service Payment

In Q4 2024, the RGC has paid debt service in the amount of **USD 91.99 million**. Overall, in 2024, the RGC has paid debt service in the amount of **USD 558.77 million** as follows: 1) **USD 542.79 million** is for public external debt, in which **USD 419.14 million** is for

ចំនួនប្រមាណ ៥៤២,៧៩ លានដុល្លារអាមេរិក ក្នុងនោះ៖ ប្រាក់ដើម ៤១៩,១៤ លានដុល្លារអាមេរិក និង ការប្រាក់និងកម្រៃផ្សេងៗ ១២៣,៦៥ លានដុល្លារអាមេរិក, និង ២) ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ១៥,៩៨ លានដុល្លារអាមេរិក ក្នុងនោះ៖ ប្រាក់ដើម ១២,៧២ លានដុល្លារអាមេរិក និងការប្រាក់ ៣,២៦ លានដុល្លារអាមេរិក។

ដោយឡែក, បើធៀបនឹងឆ្នាំ២០២៣ ការទូទាត់សវាបំណុលសរុបនៅក្នុងឆ្នាំ២០២៤នេះ មានកំណើនប្រមាណ ៨%។

1.6 សូចនាករបំណុលគន្លឹះៗ

ផ្អែកតាមលទ្ធផលបឋមនៃការវិភាគចីរភាពបំណុលតាមមូលដ្ឋានទិន្នន័យប៉ាន់ស្មានឆ្នាំ២០២៤ បង្ហាញថា ស្ថានភាពបំណុលសាធារណៈកម្ពុជា បន្តរក្សានូវ «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈសរុបធៀបនឹង ផលស មានត្រឹមកម្រិត ១៩,៣% ធៀបនឹងអនុបាតគោល ៥៥% និងអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផលស មានត្រឹមកម្រិត ១៩% ធៀបនឹងអនុបាតគោល ៤០%។

II. ការផ្តល់ឥណទានរបស់រដ្ឋ

2.1 សន្និធិបំណុល

គិតត្រឹមដំណាច់ឆ្នាំ២០២៤ សន្និធិបំណុលក្នុងក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋសរុបមានចំនួន ២,៨១ ប៊ីលានដុល្លារអាមេរិក។

2.2 ការផ្តល់ឥណទាន

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នេះ ពុំមានការចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មីនោះទេ។

ជារួម, នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងផ្តល់ឥណទានជាមួយឥណ្ឌាមិកសរុបមានចំនួន ៤៨៩,២៨ លានដុល្លារអាមេរិក។

ដោយឡែក, បើធៀបនឹងឆ្នាំ២០២៣ ការចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មីសរុបនៅក្នុងឆ្នាំ២០២៤នេះ មានការថយចុះប្រមាណ ៤២%។

principal and USD 123.65 million is for interest and other fees and 2) USD 15.98 million for public domestic debt in which USD 12.72 million is for principal and USD 3.27 million is for interest.

The debt service payments in 2024 increased by approximately 8% compared to 2023.

1.6 Debt Indicators

The preliminary results of the 2024 Estimated Debt Sustainability Analysis (DSA) shows that Cambodia's public debt situation continues to remain "sustainable" and "low risk" of debt distress, with all key debt indicators below the thresholds, of which the Present Value of Total Public Debt to GDP, is at 19.3% compared to the 55% threshold and the Present Value of Public and Publicly Guaranteed External Debt to GDP, is at 19% compared to the 40% threshold.

II. Government Lending

2.1 Debt Stock

As of Year-end 2024, the debt stock of government lending accounts for USD 2.81 billion.

2.2 Direct Lending and On-lending

In Q4 2024, no new government lending and on-lending agreement were signed.

Overall, in 2024, the RGC has signed government lending and on-lending agreement with debtor in total of USD 489.28 million.

The total government lending and on-lending signed in 2024 decreased by approximately 42% compared to 2023.

2.3 ការដកសាច់ប្រាក់

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ឥណទានបានដកសាច់ប្រាក់យកទៅប្រើប្រាស់ជាក់ស្តែងសរុបមានចំនួន **៣៧,៧៩ លានដុល្លារអាមេរិក**។ ជាមួយគ្នានេះ, នៅក្នុងឆ្នាំ២០២៤ ការដកសាច់ប្រាក់ជាក់ស្តែង មានចំនួន **៣២២,៥៨ លានដុល្លារអាមេរិក** ។

ដោយឡែក, បើធៀបនឹងឆ្នាំ២០២៣ ការដកសាច់ប្រាក់ជាក់ស្តែងសរុបនៅក្នុងឆ្នាំ២០២៤នេះ មានការថយចុះប្រមាណ **៤០%**។

2.4 ការប្រមូលសេវាបំណុល

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានប្រមូលសេវាបំណុលសរុបមានចំនួន **២៦,៧៦ លានដុល្លារអាមេរិក** ។ ជាមួយគ្នានេះ, នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានប្រមូលសេវាបំណុលសរុបមានចំនួន **១៣៦,០៥ លានដុល្លារអាមេរិក** (ប្រាក់ដើមមានចំនួន **៨២,០៧ លានដុល្លារអាមេរិក** និង ការប្រាក់និងកម្រៃផ្សេងៗ **៥៣,៩៧ លានដុល្លារអាមេរិក**) ពីឥណទានក្នុងវិស័យសាធារណៈ និងក្នុងវិស័យឯកជន។ ដោយឡែក បើធៀបនឹងឆ្នាំ២០២៣ ការប្រមូលសេវាបំណុលជាក់ស្តែងសរុបនៅក្នុងឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ **១៧%** ។

2.3 Disbursement

In Q4 2024, **USD 37.79 million** has been disbursed to debtors. Overall, in 2024, **USD 322.58 million** has been disbursed to debtors.

The actual disbursement in 2024 decreased by approximately **40%** compared to 2023.

2.4 Debt Service Collection

In Q4 2024, the RGC has collected debt service in the amount of **USD 26.76 million**. Overall, in 2024, the RGC has collected debt services in the amount of **USD 136.05 million** (principal **USD 82.07 million** and interest includes other fees **USD 53.97 million**) from public sector and private sector. The debt service collection in 2024 increased by approximately **17%** compared to 2023.

ស្ថានភាពបំណុលសាធារណៈ ត្រឹមដំណាច់ឆ្នាំ២០២៤ / Public Debt Situation As of Year-end 2024

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million


បរិយាយ / Description	អនុបាតគោល / Threshold	2023	Q1 to Q3 2024	Q4-2024	2024e
I. សន្និធិបំណុល / Debt Stock (1)		11,240.41	11,816.70	12,031.61	12,031.61
- ក្រៅប្រទេស / External		11,188.07	11,701.64	11,916.51	11,916.51
- ក្នុងប្រទេស / Domestic		52.35	115.05	115.11	115.11
II. ការចុះកិច្ចព្រមព្រៀងឥណទាន / Loan Signed		1,805.89	1,070.19	763.83	1,795.84
III. ការបោះផ្សាយលក់មូលបត្ររដ្ឋ / Government Securities Issuance		58.26	70.25	3.98	74.86
IV. ការដកសាច់ប្រាក់ / Disbursement		1,526.02	842.39	668.69	1,511.08
V. ការទូទាត់សេវាបំណុល / Debt Service Payment		519.70	466.79	91.99	558.77
1. ក្រៅប្រទេស / External (2)		495.26	456.45	86.34	542.79
- ប្រាក់ដើម / Principal		379.67	354.55	64.59	419.14
- ការប្រាក់ និងកម្រៃផ្សេងៗ / Interest and Other Fees		115.60	101.91	21.75	123.65
2. ក្នុងប្រទេស / Domestic		24.44	10.33	5.65	15.98
- ប្រាក់ដើម / Principal		23.29	7.79	4.92	12.72
- ការប្រាក់ / Interest		1.15	2.54	0.72	3.27
VI. សូចនាករ / Indicator (3)					
1. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុប / PV of Total Public Debt					
- ធៀបនឹង ផលស / to GDP	55	18.80			19.30
2. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស / PV of Public and Publicly Guaranteed External Debt					
- ធៀបនឹង ផលស / to GDP	40	18.70			19.00
- ធៀបនឹង ការនាំចេញ / to Exports	180	29.00			29.10
3. សេវាបំណុលសាធារណៈក្រៅប្រទេស / Public and Publicly Guaranteed External Debt Service					
- ធៀបនឹង ការនាំចេញ / to Exports	15	1.80			1.80
- ធៀបនឹង ចំណូលថវិកាជាតិ / to Revenue	18	7.50			7.80

កំណត់សម្គាល់ / Technical Notes:

- (1)- គិតបញ្ចូលទាំងសន្និធិបំណុលមរតក (ដែលបានដោះស្រាយរួច និងកំពុងចរចាដោះស្រាយ) / Including old debts (rescheduled and under negotiation).
- (2)- គិតបញ្ចូលទាំងការទូទាត់សេវាបំណុលនៃបំណុលមរតកដែលបានដោះស្រាយរួច / Including rescheduled old debts.
- (3)- តួលេខ ផលស គឺផ្អែកតាមតួលេខឆ្នាំគណនេយ្យជាតិឆ្នាំ២០១៤ (ខែឧសភា ឆ្នាំ២០២៤)

ស្ថានភាពបំណុលសាធារណៈ ត្រឹមដំណាច់ឆ្នាំ២០២៤ / Public Debt Situation as of Year-end 2024

១. សន្និធិបំណុលសាធារណៈ គិតត្រឹមដំណាច់ឆ្នាំ២០២៤ /
1. Public Debt Stock as of Year-end 2024




៤. ការចុះកិច្ចព្រមព្រៀងឥណទាន ក្នុងឆ្នាំ២០២៤ /
4. Loan Signed in 2024




៥. ការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងឆ្នាំ២០២៤ /
5. Government Securities Issuance in 2024



២. សន្និធិបំណុលសាធារណៈតាមរូបិយប័ណ្ណ ត្រឹមដំណាច់ឆ្នាំ២០២៤ /
2. Public Debt Stock by Currency as of Year-end 2024




៦. ការចែកសាច់ប្រាក់ ក្នុងឆ្នាំ២០២៤ /
6. Disbursement in 2024




៣. សន្និធិបំណុលសាធារណៈ / 3. Public Debt Stock

USD mil.



៧. ការទូទាត់សេវាបំណុល ក្នុងឆ្នាំ២០២៤ /
7. Debt Service Payment in 2024



សរុប / Total USD 558.77 mil.

ផ្នែកទី ២

ព័ត៌មាន/ទិន្នន័យលម្អិត

Part II

Detailed Information/Data

<https://t.me/economyfinance>

ជំពូក ១

ព័ត៌មានទូទៅ

Chapter 1

General Information

ក- ពាក្យបង្រួបបង្រួម / A- Acronyms and Abbreviations

ADB	Asian Development Bank	ធនាគារអភិវឌ្ឍន៍អាស៊ី
AIF	ASEAN Infrastructure Fund	មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន
AIIB	Asian Infrastructure Investment Bank	ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
CNY	Chinese Yuan Renminbi	យ៉នចិន
EUR	Euro	អឺរ៉ូ
EIB	European Investment Bank	ធនាគារវិនិយោគអឺរ៉ុប
GCF	Green Climate Fund	មូលនិធិអាកាសធាតុបៃតង
GDP	Gross Domestic Product	ផលសរុប - ផលិតផលក្នុងស្រុកសរុប
IFAD	International Fund for Agricultural Development	មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម
JPY	Japanese Yen	យេនជប៉ុន
KHR	Khmer Riel	រៀលខ្មែរ
KRW	Korean Won	វ៉ុនកូរ៉េ
NDF	Nordic Development Fund	មូលនិធិអភិវឌ្ឍន៍ណ៍ឌីក
OFID	OPEC Fund for International Development	មូលនិធិអូបេកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ
SCF	Strategic Climate Fund	មូលនិធិអាកាសធាតុយុទ្ធសាស្ត្រ
SDR	Special Drawing Rights	អេសធើអ៊ែ
THB	Thai Baht	បាតថៃ
USD	United States Dollar	ដុល្លារអាមេរិក
WB	World Bank	ធនាគារពិភពលោក

ខ- វិសាលភាព

ព្រឹត្តិបត្រស្តីពីបំណុលសាធារណៈនេះ មានវិសាលភាពគ្របដណ្តប់លើទិន្នន័យស្តីពីបំណុលរបស់រដ្ឋប៉ុណ្ណោះ រួមមាន៖ ១) បំណុលសាធារណៈក្រៅប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការផ្តល់ឥណទានរបស់រដ្ឋ។ ព្រឹត្តិបត្រនេះ មិនមានវិសាលភាពគ្របដណ្តប់លើបំណុលរបស់វិស័យឯកជនទេ។

B. Coverage

This public debt statistical bulletin covers only public debt data on: 1) Public External Debt, 2) Public Domestic Debt, and 3) Government Lending. This bulletin does not cover data on private debt.

គ- ក្រុម និងចំណាត់ប្រភេទទិន្នន័យ

ទិន្នន័យក្នុងព្រឹត្តិបត្រនេះ ត្រូវបានបែងចែកជា ៥ ក្រុម គឺ៖ ១) សន្និធិបំណុល, ២) ការចុះកិច្ចព្រមព្រៀងឥណទាន, ៣) ការបោះផ្សាយលក់មូលបត្ររដ្ឋ ៤) ការដកសាច់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ និងការប្រមូល)។ ទិន្នន័យទាំងនេះ ជាតម្លៃបារីក។

បន្ថែមលើនេះ ទិន្នន័យត្រូវបានចាត់ចំណាត់ប្រភេទទៅតាម៖ ១) ឥណទាយក/ឥណាយិក, ២) រូបិយប័ណ្ណ, និង ៣) វិស័យ។

C. Grouping and Classification

Data in this bulletin are grouped in 5 categories: 1) Debt Stock, 2) Loan Signed, 3) Government Securities Issuance 4) Disbursement, and 5) Debt Service (Payment and Collection), expressed in Face Value.

Furthermore, the data are classified by:

1) Creditor/Debtor, 2) Currency, and 3) Sector.

ឃ- ប្រភពទិន្នន័យ

ទិន្នន័យ សម្រាប់ប្រើជាមូលដ្ឋានក្នុងការរៀបចំព្រឹត្តិបត្រនេះមានប្រភពដូចខាងក្រោម៖

- ទិន្នន័យបំណុល៖ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- ទិន្នន័យម៉ាក្រូសេដ្ឋកិច្ច៖ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ទិន្នន័យអត្រាប្តូរប្រាក់៖ ធនាគារជាតិនៃកម្ពុជា។

ង- ការប្តូររូបិយប័ណ្ណ

ការប្តូររូបិយប័ណ្ណ ត្រូវបានអនុវត្តតាមវិធីសាស្ត្រជាបទដ្ឋានបច្ចេកទេសអន្តរជាតិ ដូចខាងក្រោម៖

- សន្និធិបំណុល៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃចុងគ្រា។
- ការចុះកិច្ចព្រមព្រៀងឥណទាន៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃត្រឹមសន្ធិមួយៗ។
- ការបោះផ្សាយលក់មូលបត្ររដ្ឋ៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃត្រឹមសន្ធិមួយៗ។
- ការដកសាច់ប្រាក់៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃដកសាច់ប្រាក់ជាក់ស្តែង។
- សេវាបំណុល៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃទូទាត់/ប្រមូលសេវាបំណុលជាក់ស្តែង។
- ការព្យាករ៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃត្រឹមសន្ធិមួយៗ។

ច- គោលនយោបាយក្នុងការកែតម្រូវទិន្នន័យ

តួលេខមួយចំនួននៅក្នុងព្រឹត្តិបត្រនេះ ត្រូវបានកែតម្រូវពីតួលេខ ដែលបានរាយការណ៍កន្លងមក ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក៏អាចនឹងត្រូវកែតម្រូវនៅក្នុងការបោះផ្សាយលើកក្រោយផងដែរ។ តួលេខទាំងឡាយណាដែលមាន គូសបន្ទាត់ពីក្រោម បញ្ជាក់ថា ជាតួលេខដែលបានកែតម្រូវ។

ឆ- ការបោះផ្សាយ

ការបោះផ្សាយព្រឹត្តិបត្រនេះ ធ្វើឡើងរៀងរាល់ត្រីមាសក្នុងរយៈពេលមិនលើសពី ២ ខែ បន្ទាប់ពីដំណាច់ត្រីមាសនីមួយៗ។

D. Sources

The sources of data used for preparing this bulletin are as below:

- Debt data: General Department of International Cooperation and Debt Management, Ministry of Economy and Finance.
- Macro-economic data: General Department of Policy, Ministry of Economy and Finance.
- Exchange rates data: National Bank of Cambodia.

E. Currency Conversion

The international best practice approach has been applied for the currency conversion as follows:

- Debt Stock: converted by the official exchange rates at end-period.
- Loan signed: converted by the official exchange rates at end of each quarter.
- Government Securities Issuance: converted by the official exchange rates at end of each quarter.
- Disbursement: converted by the official exchange rates on actual disbursement date.
- Debt Service: converted by the official exchange rates on actual debt service payment collection date.
- Projections: converted by the official exchange rates at end of each quarter.

F. Revision Policy

Some figures in this bulletin have been revised from the figures previously reported by the Ministry of Economy and Finance and might also be revised in the next edition. The figures with underline are the revised figures.

G. Frequency and Time Lag

The bulletin will be published on a quarterly basis within time lag of 2 months.

៩- និយមន័យ

និយមន័យនៃវាក្យសព្ទគន្លឹះៗ ដែលប្រើប្រាស់ក្នុង ព្រឹត្តិបត្រនេះ មានដូចខាងក្រោម៖

- **បំណុលសាធារណៈក្រៅប្រទេស៖** សំដៅដល់បំណុល ក្រៅប្រទេសរបស់រដ្ឋដែលកើតឡើងស្របតាមច្បាប់អនុញ្ញាត ដោយគិតបញ្ចូលទាំងបំណុលដែលមានការធានាពីរដ្ឋ។ ក្នុងបរិការណ៍កម្ពុជាបច្ចុប្បន្ន បំណុលនេះ មានតែការខ្ចី ឥណទានសម្បទាន ពីដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ក្រៅប្រទេសប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ទៅថ្ងៃមុខ បំណុលនេះ អាចនឹងរួមបញ្ចូលផងដែរនូវឧបករណ៍បំណុល ផ្សេងទៀតដូចជា មូលបត្ររដ្ឋនៅក្រៅប្រទេសជាដើម ក្នុង ករណីរាជរដ្ឋាភិបាលសម្រេចធ្វើការបោះផ្សាយ។

- **បំណុលសាធារណៈក្នុងប្រទេស៖** សំដៅដល់ បំណុលក្នុងប្រទេសរបស់រដ្ឋ ដែលកើតឡើងស្របតាម ច្បាប់អនុញ្ញាត ដោយគិតបញ្ចូលនូវបំណុលដែលមាន ការធានាពីរដ្ឋ។

- **ការផ្តល់ឥណទានរបស់រដ្ឋ៖** សំដៅដល់ការឱ្យប្រាក់ខ្ចី ដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួន ភាគតិច, និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងគោលដៅ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ការផ្តល់ឥណទានរបស់ រដ្ឋមាន ២ទម្រង់ រួមមាន៖ ការផ្តល់ឥណទានផ្ទាល់ ដោយប្រើ ថវិការដ្ឋ និងការផ្តល់ឥណទានបន្តដោយប្រើហិរញ្ញប្បទាន ដែលរដ្ឋខ្ចីពីគេ។

- **ការដកសាច់ប្រាក់៖** សំដៅដល់សាច់ប្រាក់ ដែល ឥណទាយកបានអនុញ្ញាតឱ្យឥណាយិកដកយកមកប្រើ ប្រាស់ជាក់ស្តែង ក្នុងការអនុវត្តគម្រោង/កម្មវិធី ។

- **សេវាបំណុល៖** សំដៅដល់ការទូទាត់ប្រាក់ដើម ការប្រាក់ និងកម្រៃពាក់ព័ន្ធផ្សេងទៀត នៃកាតព្វកិច្ច បំណុល។

H. Definitions

Terminologies used in this bulletin are defined as follows:

- **Public External Debt:** refers to the external debt of the central government incurred under the applicable laws including publicly guaranteed debt. In Cambodia's current context, the public external debt comprises only concessional loans from bilateral and multilateral external development partners. However, this debt, in the future, would also include other instruments such as international bonds in case of issuance decided by the RGC.

- **Public Domestic Debt:** refers to the internal debt of the central government incurred under the applicable laws including publicly guaranteed debt.

- **Government Lending:** refers to the credits provided by the government to state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions for the purpose of supporting socio-economic development. Government Lending is categorized into 2 forms which are: Direct lending that provides credit using government budget and On-lending that provides credit using financing from government's borrowing.

- **Disbursement:** refers to proceeds or cash a creditor agreed with a debtor on the withdrawal for actual expenses in implementing a project/program.

- **Debt Service:** refers to the payment of principal, interest, and other related fees of debt obligation.

- **សន្និធិបំណុល៖** សំដៅដល់ទំហំបំណុលជាក់ស្តែងដែលឥណទានមិនទាន់ទូទាត់ជូនឥណទាន។ ជាទូទៅ, សន្និធិបំណុល ស្មើនឹងការបោះផ្សាយលក់មូលបត្ររដ្ឋ ឬក៏នឹងការដកសាច់ប្រាក់សរុប ដកឱ្យ៖ ការបង់ប្រាក់ទៅឥណទាន និងការទូទាត់ប្រាក់ដើមសរុប។ ជាករណីពិសេស សម្រាប់កម្ពុជា សន្និធិបំណុលសាធារណៈក្រៅប្រទេស ស្មើនឹង៖ ការដកសាច់ប្រាក់សរុប ដកឱ្យការបង់ប្រាក់ទៅដៃគូអភិវឌ្ឍន៍, ការទូទាត់ប្រាក់ដើមសរុប, និង បំណុលដែលបានលុបដោយដៃគូអភិវឌ្ឍ ឬក៏នឹងបំណុលមរតក ដែលបានចរចាដោះស្រាយរួចហើយកំពុងសង និងបំណុលមរតកដែលកំពុងចរចាដោះស្រាយ។

- **បំណុលមរតក៖** សំដៅដល់បំណុលដែលបន្សល់ទុកដោយរដ្ឋាភិបាលជំនាន់មុន។ ក្នុងបរិការណ៍កម្ពុជា បំណុលមរតក គឺជាបំណុលដែលបានកើតឡើងមុនឆ្នាំ១៩៩៣។ ភាគច្រើននៃបំណុលទាំងនេះ ត្រូវបានចរចាដោះស្រាយជាមួយដៃគូរួចរាល់ហើយ ក្នុងនោះ មួយចំនួនត្រូវបានទូទាត់សងរួចរាល់ជាស្ថាពរ និងមួយចំនួនកំពុងត្រូវបានទូទាត់តាមកម្មវិធីសងក្នុងកិច្ចព្រមព្រៀង។ ដោយឡែកចំពោះបំណុលមរតកដែលនៅសេសសល់ បច្ចុប្បន្នរាជរដ្ឋាភិបាលបាន និងកំពុងខិតខំបន្តដោះស្រាយជាមួយដៃគូឱ្យបានជ្រះស្រឡះ។

- **ឥណទាន៖** សំដៅដល់អ្នកផ្តល់ឥណទាន។ ក្នុងបរិការណ៍បច្ចុប្បន្នរបស់កម្ពុជា ឥណទានអាចជាដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ដែលផ្តល់ឥណទានឱ្យរដ្ឋឬអាចជារាជរដ្ឋាភិបាល ក្នុងករណីរដ្ឋជាអ្នកផ្តល់ឥណទាន ឬអ្នកកាន់កាប់មូលបត្ររដ្ឋ។

- **ឥណទាន៖** សំដៅដល់អ្នកទទួលបានឥណទាន។ ក្នុងបរិការណ៍បច្ចុប្បន្នរបស់កម្ពុជា ឥណទានអាចជារាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌនៃការខ្ចីប្រាក់ពីគេ ឬអាចជាគ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច, និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃការផ្តល់ឥណទានរបស់រដ្ឋ។

- **Debt Stock:** refers to actual amount of unpaid debt that the debtor has to pay to the creditor. Commonly, debt stock equals to the sum of total issuance and total disbursements minus: refund to creditors and total repaid principal. Uniquely, the public external debt stock for Cambodia equals: total disbursement minus refund to creditors, total repaid principal, and cancelled debt by creditors plus rescheduled and under negotiated old debt.

- **Old Debt:** refers to legacy debt inherited from the previous governments. In Cambodia's context, old debt refers to ones incurred before 1993. Most old debt have been already resolved with partners; some of them were fully paid back while some others have been being repaid based on the rescheduling agreements. Concerning the remaining old debt, the RGC has been making the effort to find clear-cut resolutions with partners.

- **Creditor:** refers to entity that provide loans. In Cambodia's context, creditor can be Bilateral and Multilateral Developing Partners who provide loan to the government, or can be the government in case of government lending or securities holders/bond holders.

- **Debtor:** refers to entity that obtain loans. In Cambodia's context, debtors can be the government under the external borrowing, or state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions in case of the government lending.

- **តម្លៃបច្ចុប្បន្ននៃបំណុល៖** សំដៅដល់ទំហំសន្និធិបំណុល ក្រោយដកតម្លៃអប្បបរមា (កម្ពុជាប្រើប្រាស់អត្រាអប្បបរមា ៥ ភាគរយ តាមបទដ្ឋានបច្ចេកទេសរបស់ IMF)។ តាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ក្នុងការគណនាអនុបាតបំណុល សម្រាប់ក្រុមប្រទេសដែលនៅទទួលបានឥណទានសម្បទាន គេមិនប្រើតម្លៃចារឹកនៃបំណុលទេ គឺគេប្រើតម្លៃបច្ចុប្បន្ននៃបំណុល។ ចំពោះ កម្ពុជាក៏ដូចគ្នាដែរ គឺត្រូវប្រើតម្លៃបច្ចុប្បន្ននៃបំណុលព្រោះថា ឥណទានដែលរដ្ឋខ្ចីពីក្រៅប្រទេសទាំងអស់ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់។

- **ធាតុអំណោយ៖** សំដៅដល់ផលធៀបរវាង៖ ១) ផលដកនៃតម្លៃចារឹករបស់ឥណទាន និងតម្លៃបច្ចុប្បន្ននៃការទូទាត់សេវាបំណុល, និង ២) តម្លៃចារឹករបស់ឥណទាន។ ធាតុអំណោយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការវាស់ស្ទង់កម្រិតសម្បទាននៃឥណទាន។

- **ឥណទានសម្បទាន៖** សំដៅដល់ឥណទានដែលមានលក្ខខណ្ឌអនុគ្រោះខ្ពស់ជាងលក្ខខណ្ឌទីផ្សារ ឬ លក្ខខណ្ឌឥណទានពាណិជ្ជកម្ម។

- **ក្លឹបប៉ារីស៖** សំដៅដល់ក្រុមឥណទាយក ដែលបង្កើតឡើង ក្នុងគោលបំណងផ្តល់ ការអនុគ្រោះបំណុលដល់ឥណាយិក ដែលពុំមានលទ្ធភាពក្នុងការទូទាត់សងបំណុល។ បច្ចុប្បន្ន ក្លឹបប៉ារីសមានសមាជិកអចិន្ត្រៃយ៍ចំនួន ២២ ប្រទេស រួមមាន៖ អូស្ត្រាលី, អូទ្រីស, ប៊ែលហ្ស៊ីក, ប្រេស៊ីល, កាណាដា, ដាណឺម៉ាក, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, អៀរឡង់, អ៊ីស្រាអែល, អ៊ីតាលី, ជប៉ុន, សាធារណៈរដ្ឋកូរ៉េ, ហូឡង់, ន័រវែស, សហព័ន្ធរុស្ស៊ី, អេស្ប៉ាញ, ស៊ុយអែត, ស្វីស, ចក្រភពអង់គ្លេស, និង សហរដ្ឋអាមេរិក។

- **ឥណប្រតិទាន៖** សំដៅដល់រយៈពេលខ្លី ដោយគិតចាប់ពីពេលដែលកិច្ចព្រមព្រៀងឥណទាន ចូលជាធរមាន រហូតដល់បំណុលត្រូវបានសងអស់។ ឥណប្រតិទាន ស្មើនឹងរយៈពេលអនុគ្រោះ បូកនឹងរយៈពេលសងដើម។

- **Present Value (PV) of Debt:** refers to the discounted debt stock (Cambodia uses IMF's unified discount rate at 5 percent). According to international best practices, for countries which are still eligible for concessional loans, debt ratios are calculated by using the PV of debt instead of the Face Value. This approach is also applied in Cambodia since all external loans are highly concessional.

- **Grant Element:** refers to the proportion between 1) the difference between the Face Value of the loan and the PV of future debt service payments, and 2) the Face Value of the loan. Grant Element is used to measure the concessionalism of a loan.

- **Concessional Loan:** refers to loan that has more favorable terms than market/commercial loan.

- **Paris Club:** is a group of creditor countries aiming at addressing debt issues for debtor countries experiencing debt repayment difficulties. At present, the Paris Club is comprised of 22 permanent country members including: Australia, Austria, Belgium, Brazil, Canada, Denmark, Finland, France, Germany, Ireland, Israel, Italy, Japan, Republic of Korea, Netherlands, Norway, Russian Federation, Spain, Sweden, Switzerland, UK, and USA.

- **Maturity:** refers to the period from the date of signature of the loan to the last payment of the principal. Maturity is the sum of grace period and repayment period.

- **រយៈពេលអនុគ្រោះ៖** សំដៅដល់រយៈពេលចន្លោះពីពេលដែលកិច្ចព្រមព្រៀងឥណទាន ឬកិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានចូលជាធរមាន រហូតដល់ពេលត្រូវសងប្រាក់ដើមដំបូង ដោយក្នុងរយៈពេលនោះ មានតែការប្រាក់និងកម្រៃផ្សេងៗប៉ុណ្ណោះ ដែលត្រូវទូទាត់។

- **រយៈពេលមធ្យមដល់ឥណប្រតិទាន៖** សំដៅដល់រយៈពេលមធ្យមនៃការទូទាត់ប្រាក់ដើម គិតពីរយៈពេលជាក់លាក់ណាមួយ រហូតដល់ឥណប្រតិទាន។

- **Grace Period:** refers to the period from the loan effective date to the first repayment of principal and only interest and other fees is charged during this period.

- **Average Time to Maturity (ATM):** refers to the weighted average time of principal repayments in the portfolio, starting from a specific period to the maturity.

ជំពូក ២
តារាងស្ថិតិ

Chapter 2

Statistical Tables

<https://t.me/economyfinance>

តារាងទី១ / Table 1:

អត្រាប្តូរទ្រព្យ / Exchange Rates
ធៀបនឹងដុល្លារអាមេរិក / Other Currencies vs. USD

រូបិយប័ណ្ណ / Currency	31/12/2023	30/09/2024	31/12/2024
KHR	4,041	4,061	4,025
CNY	7.190391	6.977663	7.265343
EUR	0.921971	0.893018	0.955376
JPY	150.586920	142.391304	157.134492
KRW	1,340.298507	1,307.890499	1,466.302368
SDR	0.750976	0.735089	0.762961
THB	36.242152	32.230159	33.966245

តារាងទី២ / Table 2:

សូចនាករថ្លៃ និងហានិភ័យបំណុល / Cost - Debt Risk Indicators

សូចនាករថ្លៃ និងហានិភ័យ Cost - Risk Indicators	សូចនាករ / Indicators	2023	2024
ថ្លៃដើមហិរញ្ញប្បទាន Cost of Debt	មធ្យមទម្ងន់អត្រាការប្រាក់ / Weighted Average Interest Rate	1.18%	1.17%
	បន្ទុកការប្រាក់ធៀបនឹង ផសស (%) / Interest payment as percent of GDP (%)	0.27%	0.27%
ហានិភ័យបុនហិរញ្ញប្បទាន Refinancing Risk	រយៈពេលមធ្យមដល់ឥណ្ឌាប្រតិទាន (ឆ្នាំ) / Average Time to Maturity - ATM (Year)	10.15	9.97
	បំណុលដែលត្រូវទូទាត់នៅឆ្នាំបន្ទាប់ (%) នៃសរុប / Debt Maturing in 1 Year (% of total)	3.95%	4.61%
	បំណុលដែលត្រូវទូទាត់នៅឆ្នាំបន្ទាប់ (%) នៃ ផសស / Debt Maturing in 1 Year (% of GDP)	1.03%	1.18%
ហានិភ័យអត្រាការប្រាក់ Interest Rate Risk	រយៈពេលមធ្យមនៃការប្រែប្រួលអត្រាការប្រាក់ (ឆ្នាំ) / Average Time to Refixing - ATR (Year)	10.05	9.83
	សមាសភាគបំណុលសាធារណៈដែលត្រូវផ្លាស់ប្តូរ អត្រាការប្រាក់នៅឆ្នាំបន្ទាប់ (%) នៃសរុប / Debt re-fixing in 1 year (% of total)	4.55%	5.63%
	សមាសភាគបំណុលសាធារណៈជាប្រភេទការប្រាក់ថេរ (%) នៃសរុប / Fixed rate debt (% of total)	99.26%	98.93%
ហានិភ័យរូបិយប័ណ្ណ FX Risk	សមាសភាគបំណុលសាធារណៈជារូបិយប័ណ្ណបរទេស (%) នៃសរុប / Foreign Currency Debt (% of total)	99.53%	99.04%

បំណុលសាធារណៈក្រៅប្រទេស

Public External Debt

តារាងទី៣ / Table 3:

សន្តិធិបំណុល / Debt Stock

ឯកតា÷ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2023	Q3-2024	2024e
ក. តាមឥណទាយក / A. By Creditor	11,188.07	11,701.64	11,916.51
I. ទ្វេភាគី / Bilateral	7,188.93	7,451.36	7,339.63
1. សមាជិកក្លឹបប៉ារីស / Paris Club	2,371.88	2,694.67	2,573.30
- បារាំង / France	532.82	658.76	638.20
- ជប៉ុន / Japan	1,257.70	1,359.31	1,248.86
- អាល្លឺម៉ង់ / Germany	5.82	6.93	14.94
- សាធារណរដ្ឋកូរ៉េ / Republic of Korea	575.53	669.67	671.30
- ផ្សេងទៀត / Others	-	-	-
2. មិនមែនសមាជិកក្លឹបប៉ារីស / Non-Paris Club	4,187.66	4,127.67	4,137.91
- ចិន / China	4,114.30	4,053.72	4,067.96
- ឥណ្ឌា / India	8.19	7.10	7.10
- ថៃ / Thailand	54.76	58.53	54.53
- វៀតណាម / Vietnam	10.41	8.33	8.33
3. បំណុលមរតក / Old Debt	629.39	629.01	628.42
- ដែលបានដោះស្រាយរួច / Rescheduled	9.34	8.96	8.38
- ដែលកំពុងចរចាដោះស្រាយ / Under Negotiation	620.05	620.05	620.05
II. ពហុភាគី / Multilateral	3,999.14	4,250.29	4,576.88
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	2,363.09	2,480.76	2,557.79
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន / AIF	10.00	10.15	10.20
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	33.60	53.88	53.88
- ធនាគារវិនិយោគអឺរ៉ុប / EIB	103.85	107.50	107.50
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	143.20	165.13	167.37
- មូលនិធិអភិវឌ្ឍន៍នីវ៉ូ / NDF	8.28	8.09	7.37
- មូលនិធិអូប៊ិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ / OFID	17.21	14.60	14.37
- ធនាគារពិភពលោក / WB	1,319.91	1,410.17	1,658.40
ខ. តាមរូបិយប័ណ្ណ / B. By Currency	11,188.07	11,701.64	11,916.51
- CNY	1,265.49	1,288.92	1,237.88
- EUR	776.49	919.15	903.62
- JPY	1,257.70	1,359.31	1,248.86
- KRW	517.93	575.09	526.56
- SDR	2,151.70	2,187.15	2,135.09
- THB	54.76	58.53	54.53
- USD	5,163.99	5,313.50	5,809.97

តារាងទី៤ / Table 4:

ការចុះអត្ថប្រយោជន៍ប្រាក់ / Loan Signed

ឯកតា: លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2023	Q1 to Q3 2024	Q4-2024	2024
ពិការប្រចាំឆ្នាំ / Annual Ceiling (SDR)	1,700.00	1,700.00	1,700.00	1,700.00
ការខ្ចី / Borrowing (SDR)	1,339.22	786.68	582.77	1,370.16
ការខ្ចីធៀបនឹងពិការប្រចាំឆ្នាំ / Borrowing to Annual Ceiling	79%	46%	34%	81%
ក. តាមឥណទាយក / A. By Creditor	1,805.89	1,070.19	763.83	1,795.84
I. ទ្វេភាគី / Bilateral	1,033.68	410.55	323.30	707.38
1. សមាជិកក្លឹបប៉ារីស / Paris Club	731.20	410.55	323.30	707.38
- បារាំង / France	240.18	27.99	178.99	205.15
- ជប៉ុន / Japan	252.91	262.55	-	237.92
- សាធារណរដ្ឋកូរ៉េ / Republic of Korea	238.10	120.00	144.31	264.31
2. មិនមែនសមាជិកក្លឹបប៉ារីស / Non-Paris Club	302.48	-	-	-
- ចិន / China	302.48	-	-	-
- ផ្សេងទៀត / Others	-	-	-	-
II. ពហុភាគី / Multilateral	772.21	659.64	440.53	1,088.45
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	190.00	90.00	298.69	388.69
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	33.00	-	-	-
- ធនាគារវិនិយោគអឺរ៉ុប / EIB	-	-	62.80	62.80
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	47.90	5.00	-	5.00
- ធនាគារពិភពលោក / WB	501.31	564.64	79.03	631.96
ខ. តាមរូបិយប័ណ្ណ / B. By Currency	1,805.89	1,070.19	763.83	1,795.84
- CNY	302.48	-	-	-
- EUR	240.18	27.99	241.79	267.96
- JPY	252.91	262.55	-	237.92
- KRW	238.10	120.00	94.31	214.31
- SDR	194.31	320.64	79.03	387.96
- USD	577.90	339.00	348.69	687.69
គ. តាមវិស័យ / C. By Sector	1,805.89	1,070.19	763.83	1,795.84
I. ហេដ្ឋារចនាសម្ព័ន្ធ / Infrastructure	1,172.11	538.03	491.99	1,010.68
- ថាមពល / Energy	163.16	56.10	-	50.84
- ធារាសាស្ត្រ / Irrigation	277.93	-	263.00	263.00
- ដឹកជញ្ជូន / Transport	135.03	214.15	-	207.38
- ផ្គត់ផ្គង់ទឹកស្អាត / Water Supply	315.26	239.78	83.74	318.04
- ផ្សេងទៀត / Other Infrastructures	280.73	27.99	145.25	171.42
II. មិនមែនហេដ្ឋារចនាសម្ព័ន្ធ / Non-infrastructure	633.78	532.16	271.84	785.16
- កសិកម្ម / Agriculture	80.90	-	62.80	62.80
- អប់រំ / Education	127.93	102.98	159.03	258.25
- សុខាភិបាល / Health	-	148.21	-	134.31
- អាទិភាពផ្សេងទៀត / Other Priorities	424.95	280.97	50.00	329.80

តារាងទី៥ / Table 5:

ការចែកចាយប្រាក់ / Disbursement

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2023	Q1 to Q3 2024	Q4-2024	2024e
ក. តាមកំណត់អ្នកផ្គត់ផ្គង់ / A. By Creditor	1,526.02	842.39	668.69	1,511.08
I. ទ្វេភាគី / Bilateral	694.39	519.11	215.89	735.00
1. សមាជិកក្រុមប៉ារីស / Paris Club	319.09	359.76	128.96	488.72
- បារាំង / France	34.32	127.48	25.34	152.81
- អាល្លឺម៉ង់ / Germany	5.43	1.06	8.47	9.54
- ជប៉ុន / Japan	215.55	124.91	27.36	152.27
- សាធារណរដ្ឋកូរ៉េ / Republic of Korea	63.78	106.31	67.79	174.09
- ផ្សេងទៀត / Others	-	-	-	-
2. មិនមែនសមាជិកក្រុមប៉ារីស / Non-Paris Club	375.30	159.35	86.93	246.29
- ចិន / China	366.25	154.30	86.55	240.85
- ឥណ្ឌា / India	0.17	0.33	-	0.33
- ថៃ / Thailand	8.88	4.72	0.38	5.10
- ផ្សេងទៀត / Others	-	-	-	-
II. ពហុភាគី / Multilateral	831.63	323.28	452.80	776.08
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	371.81	170.49	137.31	307.80
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន / AIF	10.00	0.15	0.05	0.20
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	26.97	20.28	-	20.28
- ធនាគារវិនិយោគអឺរ៉ុប / EIB	14.10	3.31	5.54	8.85
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	14.91	22.45	5.48	27.93
- ធនាគារពិភពលោក / WB	393.84	106.60	304.43	411.03
- ផ្សេងទៀត / Others	-	-	-	-
ខ. តាមវិស័យ / B. By Sector	1,526.02	842.39	668.69	1,511.08
I. ហេដ្ឋារចនាសម្ព័ន្ធ / Infrastructure	963.36	698.23	311.56	1,009.79
- ថាមពល / Energy	111.56	94.19	3.95	98.14
- ធារាសាស្ត្រ / Irrigation	111.34	78.13	13.96	92.09
- ដឹកជញ្ជូន / Transport	518.61	299.44	135.25	434.70
- ផ្គត់ផ្គង់ទឹកស្អាត / Water Supply	78.54	117.25	45.44	162.68
- ផ្សេងទៀត / Other Infrastructures	143.31	109.22	112.95	222.17
II. មិនមែនហេដ្ឋារចនាសម្ព័ន្ធ / Non-infrastructure	562.67	144.16	357.14	501.30
- កសិកម្ម / Agriculture	24.60	4.18	3.42	7.60
- សុខាភិបាល / Health	86.62	46.00	19.29	65.29
- អប់រំ / Education	63.80	15.21	2.53	17.73
- អាទិភាពផ្សេងទៀត / Other Priorities	387.65	78.78	331.89	410.67

តារាងទី៦ / Table 6:

ការទូទាត់សេវាបំណុល / Debt Service Payment

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

ឥណទាយក / Creditor	2023		Q1 to Q3 2024		Q4-2024		2024	
	P	I	P	I	P	I	P	I
I. ទ្វេភាគី / Bilateral	276.04	81.45	261.61	71.74	40.90	11.62	302.52	83.36
1. សមាជិកក្លឹបប៉ារីស / Paris Club	28.65	5.70	21.91	3.63	18.20	3.53	40.11	7.15
- បារាំង / France	8.97	3.62	6.08	2.27	4.16	2.70	10.24	4.97
- អាល្លឺម៉ង់ / Germany	-	0.10	-	0.06	-	0.07	-	0.13
- ជប៉ុន / Japan	12.94	1.01	11.67	0.73	10.42	0.39	22.09	1.13
- សាធារណរដ្ឋកូរ៉េ / Republic of Korea	6.74	0.98	4.16	0.56	3.62	0.37	7.78	0.93
2. មិនមែនសមាជិកក្លឹបប៉ារីស / Non-Paris Club	246.88	75.51	239.30	67.94	22.71	8.04	262.01	75.98
- ចិន / China	237.77	74.48	232.02	67.07	21.27	7.72	253.29	74.79
- ឥណ្ឌា / India	3.12	0.16	1.43	0.08	-	0.06	1.43	0.14
- ថៃ / Thailand	3.91	0.69	3.77	0.65	1.43	0.26	5.21	0.90
- វៀតណាម / Vietnam	2.08	0.18	2.08	0.15	-	-	2.08	0.15
3. បំណុលមរតកដែលបានដោះស្រាយរួច / Rescheduled Old Debt	0.51	0.24	0.40	0.17	-	0.05	0.40	0.23
II. ពហុភាគី / Multilateral	103.62	34.15	92.93	30.17	23.69	10.12	116.62	40.30
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	69.90	21.45	62.83	19.12	15.70	5.91	78.52	25.03
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន / AIF	-	0.05	-	0.05	-	0.05	-	0.10
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	-	1.32	-	2.38	-	0.07	-	2.46
- ធនាគារវិនិយោគអឺរ៉ុប / EIB	-	1.86	-	1.04	-	1.09	-	2.13
- មូលនិធិអាកាសធាតុបៃតង / GCF	-	0.02	-	-	-	-	-	-
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	1.91	1.10	1.08	0.76	0.81	0.55	1.90	1.31
- មូលនិធិអភិវឌ្ឍន៍នៃនីតិវិធី / NDF	0.20	0.06	0.20	0.03	0.20	0.03	0.40	0.06
- មូលនិធិអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ / OFID	2.84	0.46	2.60	0.37	0.23	0.02	2.84	0.39
- ធនាគារពិភពលោក / WB	28.78	7.82	26.22	6.41	6.75	2.40	32.97	8.81
- ផ្សេងទៀត / Others	-	-	-	-	-	-	-	-
សរុប / Total	379.67	115.60	354.55	101.91	64.59	21.75	419.14	123.65

កំណត់សម្គាល់ / Technical Notes:

- P: ប្រាក់ដើម / Principal
- I: ការប្រាក់ និងកម្រៃផ្សេងៗ / Interest and other fee

បំណុលសាធារណៈក្នុងប្រទេស

Public Domestic Debt

តារាងទី៧ / Table 7:

បំណុលសាធារណៈក្នុងប្រទេស / Public Domestic Debt

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2023	Q1 to Q3 2024	Q4-2024	2024e
ក. សន្និធិបំណុល / A. Debt Stock	52.35	115.05	115.11	115.11
I. រយៈពេលខ្លី / Short-term	12.69	12.79	7.95	7.95
- ១ ឆ្នាំ / 1-yr	12.69	12.79	7.95	7.95
II. រយៈពេលវែង / Long-term	39.66	102.27	107.16	107.16
- ២ ឆ្នាំ / 2-YRS	32.31	42.35	42.73	42.73
- ៣ ឆ្នាំ / 3-YRS	5.39	55.48	55.98	55.98
- ៥ ឆ្នាំ / 5-YRS	1.96	4.43	5.47	5.47
- ១០ ឆ្នាំ / 10-YRS	-	-	1.99	1.99
- ១៥ ឆ្នាំ / 15-YRS	-	-	0.99	0.99
ខ. ការបោះផ្សាយលក់មូលបត្ររដ្ឋ / B. Government Securities Issuance	58.26	70.25	3.98	74.86
I. រយៈពេលខ្លី / Short-term	18.60	7.88	-	7.95
- ១ ឆ្នាំ / 1-yr	18.60	7.88	-	7.95
II. រយៈពេលវែង / Long-term	39.66	62.37	3.98	66.91
- ២ ឆ្នាំ / 2-YRS	32.31	9.85	-	9.94
- ៣ ឆ្នាំ / 3-YRS	5.39	50.06	-	50.51
- ៥ ឆ្នាំ / 5-YRS	1.96	2.46	0.99	3.48
- ១០ ឆ្នាំ / 10-YRS	-	-	1.99	1.99
- ១៥ ឆ្នាំ / 15-YRS	-	-	0.99	0.99
គ. ការទូទាត់សេវាបំណុល / C. Debt Service	24.44	10.33	5.65	15.98
- P: ប្រាក់ដើម / Principal	23.29	7.79	4.92	12.72
- I: ការប្រាក់ / Interest	1.15	2.54	0.72	3.27

ការផ្តល់ឥណទានរបស់រដ្ឋ

Government Lending

តារាងទី៨ / Table 8:

ការផ្តល់ឥណទានរបស់រដ្ឋ / Government Lending

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q3 2023	2023	Q1 to Q3 2024	Q4-2024	2024e
ក. សន្និធិបំណុល / A. Debt Stock					
I. តាមប្រភពហិរញ្ញប្បទាន / By Source of Fund	2,487.74	2,608.36	2,824.99	2,812.35	2,812.35
- ការផ្តល់ឥណទានផ្ទាល់ / Lending	756.27	792.94	885.76	907.32	907.32
- ការផ្តល់ឥណទានបន្ត / On-lending	1,731.46	1,815.42	1,939.23	1,905.04	1,905.04
II. តាមឥណាយិក / By Debtor	2,487.74	2,608.36	2,824.99	2,812.35	2,812.35
- វិស័យសាធារណៈ / Public Sector	2,484.74	2,598.19	2,815.31	2,801.90	2,801.90
- វិស័យឯកជន / Private Sector	3.00	10.18	9.68	10.46	10.46
ខ. ការផ្តល់ឥណទាន / B. Lending and On-lending	799.45	850.06	517.02	-	489.28
- វិស័យសាធារណៈ / Public Sector	792.43	842.88	517.02	-	489.28
- វិស័យឯកជន / Private Sector	7.01	7.18	-	-	-
គ. ការដកសាច់ប្រាក់ / C. Disbursement	432.99	535.89	284.79	37.79	322.58
- វិស័យសាធារណៈ / Public Sector	429.99	525.87	284.79	36.77	321.56
- វិស័យឯកជន / Private Sector	3.00	10.01	-	1.02	1.02
ឃ. ការប្រមូលសេវាបំណុល / D. Debt Service Collection	110.53	115.92	109.29	26.76	136.05
- វិស័យសាធារណៈ / Public Sector	110.53	115.91	108.64	26.74	135.38
+ ប្រាក់ដើម / Principal	74.67	76.39	69.21	12.31	81.52
+ ការប្រាក់ និងកម្រៃផ្សេងៗ / Interest and other fees	35.86	39.51	39.43	14.43	53.86
- វិស័យឯកជន / Private Sector	-	0.02	0.64	0.02	0.66
+ ប្រាក់ដើម / Principal	-	-	0.55	-	0.55
+ ការប្រាក់ និងកម្រៃផ្សេងៗ / Interest and other fees	-	0.02	0.09	0.02	0.11

កម្រោង

Projections

តារាងទី៩ / Table 9:

ព្យាករណ៍ការទូទាត់សេវាបំណុលក្រៅប្រទេសប្រចាំខែ តាមរូបិយប័ណ្ណ ក្នុងឆ្នាំ២០២៥

Projections of Monthly External Debt Service Payment by Currency in 2025

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

រូបិយប័ណ្ណ Currency	មករា Jan	កុម្ភៈ Feb	មីនា Mar	មេសា Apr	ឧសភា May	មិថុនា Jun	កក្កដា Jul	សីហា Aug	កញ្ញា Sep	តុលា Oct	វិច្ឆិកា Nov	ធ្នូ Dec	សរុប Total
CNY	-	26.29	23.55	-	-	-	0.45	26.06	23.45	-	-	7.01	106.80
EUR	-	-	1.21	1.72	4.72	2.48	1.49	-	1.21	1.71	5.20	3.22	22.96
JPY	1.96	1.99	4.68	0.24	8.69	0.12	1.14	1.99	4.68	5.90	8.69	0.12	40.19
KRW	-	0.39	0.55	-	1.70	1.61	-	0.38	0.54	-	1.69	2.08	8.93
SDR	8.41	10.99	10.75	25.28	15.10	8.03	1.69	10.93	10.76	26.47	15.02	7.99	151.41
THB	-	-	-	1.91	-	-	0.73	-	-	1.90	-	-	4.54
USD	1.29	82.39	17.03	2.89	4.20	2.49	30.88	96.26	16.96	4.26	4.24	2.50	265.39

កំណត់សម្គាល់ / Technical Notes:

- ទិន្នន័យខែមករា ឆ្នាំ២០២៥ ជាទិន្នន័យជាក់ស្តែង/ The data in January 2025 are actual

ព្យាករណ៍បំណុលសាធារណៈក្រៅប្រទេស / Projections of Public External Debt

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2025	2026	2027	2028
I. ពិការនៃការខ្ចី / Borrowing Ceiling	2000 SDR Million	2000 SDR Million	2000 SDR Million	2000 SDR Million
	2,621.37	2,621.37	2,621.37	2,621.37
II. ការដកសាច់ប្រាក់ / Disbursement	1,839.64	1,672.56	1,804.47	2,035.69
III. ការទូទាត់សេវាបំណុល / Debt Service Payment ⁽¹⁾	659.94	769.41	819.02	860.51
- ប្រាក់ដើម / Principal	513.61	600.32	625.32	641.79
- ការប្រាក់ និងកម្រៃផ្សេងៗ / Interest and Other Fees	146.33	169.09	193.70	218.72
IV. សន្និធិបំណុលក្រៅប្រទេស / Public External Debt Stock ⁽²⁾	13,242.54	14,314.78	15,493.94	16,887.84

កំណត់សម្គាល់ / Technical Notes:

(1)- គិតបញ្ចូលទាំងការទូទាត់សេវាបំណុលនៃបំណុលមរតកដែលបានដោះស្រាយរួច / Rescheduled old debts are included in the debt service payment.

(2)- គិតបញ្ចូលទាំងសន្និធិបំណុលមរតក (ដែលបានដោះស្រាយរួច និងកំពុងចរចាដោះស្រាយ) / Old debts (rescheduled and under negotiation) are included in the outstanding.

ជំពូក ៣


ក្រាហ្វ

Chapter 3


Graphs

ការវិភាគម៉ូឌុលសាធារណៈ / Debt Sustainability Analysis (DSA)


១.១. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបធៀបនឹង ផលសរុប /
1.1. PV of Total Public Debt to GDP




១.៤. សេវាបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ការនាំចេញ /
1.4. PPG External Debt Service to Exports




១.២. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផលសរុប /
1.2. PV of PPG External Debt to GDP



១.៥. សេវាបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ចំណូលថវិកាជាតិ /
1.5. PPG External Debt Service to Revenue



១.៣. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ការនាំចេញ /
1.3. PV of PPG External Debt to Exports




កំណត់សម្គាល់ / Technical Notes:

PPG: Public and Publicly Guaranteed

ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំឆ្នាំដោយផ្អែកលើសន្និដ្ឋានបំណុលត្រឹមដំណាច់ឆ្នាំ២០២៤ /


Redemption Profile based on Debt Stock as of Year-end 2024



ក្រាហ្វិកទី៣ / Graph 3:

ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែសម្រាប់ឆ្នាំ២០២៥-២០៣៩ (គិតជាភាគរយប្រចាំឆ្នាំ) /

Projections of Monthly Debt Service Payment for 2025-2039 (% to annual)



អាសយដ្ឋានទំនាក់ទំនង៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល
នាយកដ្ឋានគ្រប់គ្រងសេវាបំណុល
ផ្លូវលេខ ៩២, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
អ៊ីម៉ែល៖ ddm@mef.gov.kh

Contact Details: Ministry of Economy and Finance
General Department of International Cooperation and Debt Management
Department of Debt Servicing
St. 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh
Email: ddm@mef.gov.kh
Website: <http://www.mef.gov.kh/public-debt-bulletin.html>

